

000/10 A 97

នៅចំពោះមុខលោកសហចៅក្រមស៊ើបអង្កេត

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

សំណុំរឿងលេខ: ០០១/១៨-០៧-២០០៧-អ.វ.ត.ក/ក.ស.ច.ស
 ដាក់តំកល់ជូន: លោកសហចៅក្រមស៊ើបអង្កេត
 កាលបរិច្ឆេទឯកសារ: ៩ ឧសភា ២០០៨
 ភាគីអ្នកតំកល់: សហមេធាវីរបស់លោក កាំង ហ្គេកអ៊ាវ
 ភាសាដើម: ភាសាបារាំង
 ប្រភេទឯកសារ: សម្ងាត់

ឯកសារដើម

ORIGINAL DOCUMENT/DOCUMENT ORIGINAL

ថ្ងៃ ខែ ឆ្នាំ ទទួល (Date of receipt/Date de reception):
 ០១ / ០៥ / ២០០៨

ម៉ោង (Time/Heure): ១២ : ៥៥

មន្ត្រីទទួលបន្ទុកសំណុំរឿង/Case File Officer/L'agent chargé
 du dossier: SANN BADA

សំណើសុំធ្វើការបកប្រែឯកសារ

បញ្ជូនដោយ:

បញ្ជូនទៅ:

សហមេធាវីរបស់លោក កាំង ហ្គេកអ៊ាវ
 លោក ការ សារុត្ត
 លោក François ROUX

សហចៅក្រមស៊ើបអង្កេត
 លោក យូ ប៊ុនឡេង
 លោក Marcel LEMONDE

ឯកសារបានថតចម្លងត្រឹមត្រូវតាមច្បាប់ដើម

CERTIFIED COPY/COPIE CERTIFIÉE CONFORME

ថ្ងៃ ខែ ឆ្នាំ នៃការបញ្ជាក់ (Certified Date/Date de certification):
 ១២ / ០៥ / ២០០៨


មន្ត្រីទទួលបន្ទុកសំណុំរឿង/Case File Officer/L'agent chargé
 du dossier: C.M.E.A. K.S.A.

no/n° A 97

១. ក្រុមមេធាវីការពារក្តី សូមស្នើទៅលោកសហចៅក្រមស៊ើបអង្កេត សូមលោកមេត្តាបញ្ជូនសេចក្តីបកប្រែជាភាសាខ្មែរនិងជាភាសាបារាំងនៃគ្រប់ឯកសារ ឬក៏សម្រង់ពីឯកសារ ដែលលោក កាំង ហ្គេកអ៊ាវ ត្រូវបានសាកសួរ ដោយនៅក្នុងនោះមានទាំងឯកសារដែលស្នើឡើងដោយភាគីផ្សេងៗ នៅក្នុងការស៊ើបអង្កេតនេះ។

២. ក្រុមមេធាវីសូមធ្វើសំណូមពរនេះ ដោយអាចស្នើសុំដល់អង្គភាពបកប្រែនៃផ្នែកគ្រប់គ្រងអង្គជំនុំជម្រះនូវការបកប្រែបន្ថែមទៀត នៅក្នុងទស្សនៈវិស័យរបស់រឿងក្តី។

៣. សំណូមពរនេះ ត្រូវបានធ្វើឡើង ដោយអនុវត្តតាមមាត្រា ៤៥ ថ្មី នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤ និងមាត្រា ២៦ (២) នៃកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៣ ដែលមាត្រាទាំងនេះចែងថា ភាសាខ្មែរនិងភាសាបារាំង ជាមួយនឹងភាសាអង់គ្លេស គឺជាភាសាសម្រាប់ការងារជាផ្លូវការរបស់អង្គជំនុំជម្រះវិសាមញ្ញ។

សម្រាប់សហមេធាវីទាំងពីររូប មេធាវីម្នាក់ក្នុងចំណោមសហ មេធាវីទាំងពីររូប ០៩-៥-២០០៧	លោក ការ សាវុត្ត	ភ្នំពេញ	
កាលបរិច្ឆេទ	ឈ្មោះ	ទីកន្លែង	ហត្ថលេខា